

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញរួម និងដោយផ្អែករបស់ធនាគារ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

<b>មាតិកា</b>	<b>ទំព័រ</b>
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល	១ – ២
ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម	៣
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរួម	៤
របាយការណ៍បម្រែបម្រួលមូលធនមិនពេញលេញរួម	៥
របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញរួម	៦
ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដោយឡែក៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញដោយឡែក	៧
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញដោយឡែក	៨
របាយការណ៍បម្រែបម្រួលមូលធនមិនពេញលេញដោយឡែក	៩
របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញដោយឡែក	១០
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ	១១ - ២៨



**របាយការណ៍ស្តីពីការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញ  
ជូនភាគទុនិក ធនាគារ ភ្នំពេញ ពាណិជ្ជ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញ ដែលបានភ្ជាប់មកជាមួយ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ជេ & អេ (ខេមបូឌា) អ៊ិនវេសមិន ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនរួម”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញ ដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិត ផ្សេងៗមិនពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង១២ខែ និងរបាយការណ៍ បម្រែបម្រួលមូលធនមិនពេញលេញ និងដោយឡែករបស់ធនាគារ និងរបាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ១២ខែ ព្រមទាំងកំណត់សម្គាល់ផ្សេងៗ រួមមានសេចក្តីសង្ខេប គោលការណ៍គណនេយ្យសំខាន់ៗ និង កំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងដាក់បង្ហាញព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរបស់ក្រុមហ៊ុនរួម និងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញ លេញដោយឡែករបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី “របាយ ការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ជាក់នូវសេចក្តី សន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុចន្លោះ ពេលមិនពេញលេញ និងដោយឡែករបស់ធនាគារនេះ ផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

**វិសាលភាពនៃការត្រួតពិនិត្យ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា សម្រាប់ការ ត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ ក្រុមហ៊ុន”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរ ជាពិសេសចំពោះបុគ្គលិកដែល ទទួលខុសត្រូវចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា វិសាលភាពនៃការត្រួតពិនិត្យ មានទំហំតូចជាងការធ្វើសវនកម្ម ដូច នេះក្នុងការត្រួតពិនិត្យ យើងខ្ញុំមិនអាចអះអាងថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

**សេចក្តីសន្និដ្ឋាន**

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើង ខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ និងដោយឡែករបស់ធនាគារ ដែលបានភ្ជាប់មកជាមួយ មិន បានរៀបចំត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។



**បញ្ជាក់ផ្សេងៗ**

ព័ត៌មានប្រៀបធៀបសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញ និងដោយឡែករបស់ធនាគារ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទ១២ខែ បម្រែបម្រួលមូលធនមិនពេញលេញ និងដោយឡែក និងលំហូរសាច់ប្រាក់មិនពេញលេញ និង ដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ព្រមទាំងកំណត់សម្គាល់ពន្យល់ផ្សេងៗ សម្រាប់ដំណាច់ ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺផ្អែកទៅ តាមរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលបានធ្វើ សវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ព័ត៌មាន ប្រៀបធៀបសម្រាប់របាយការណ៍ចំណេញ-ខាត និងលទ្ធផល លម្អិតផ្សេងៗមិនពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ព្រមទាំងកំណត់សម្គាល់ ពន្យល់ផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មិនត្រូវបានធ្វើសវនកម្ម ឬត្រួតពិនិត្យទេ។

**៦. ក្រុមហ៊ុន ប្រាយថ័តអ៊ីស៊ីអេសខូកើស (ខេមបូឌា)**



**គុយ លីម**  
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ		៣៦.២៧២.៤៥៥	១៤៦.៧២២.០៨០	៣៥.៣៩៣.៩៤៦	១៤៤.២៣០.៣៣០
សមតុល្យនៅធនាគារកណ្តាល		៧៣.២៩០.៣៦៦	២៩៦.៤៥៩.៥៣០	៩៣.៩០៣.០១៩	៣៨២.៦៥៤.៨០២
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ		៩៩.៩៩៨.៦០៨	៤០៤.៤៩៤.៣៦៩	៣៦.៨០០.៦៤៩	១៤៩.៩៦២.៦៤៥
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល		៥៩.៥៣៥.២៥៥	២៤០.៨២០.១០៦	៨៣.០៣៣.៦១៥	៣៣៨.៣៦១.៩៨២
ឥណទានដល់អតិថិជន	៦	៧២១.៣២២.០៦៩	២.៩១៧.៧៤៧.៧៦៩	៦៤៧.៤៦៣.២៦៦	២.៦៣៨.៤១២.៨០៩
មូលបត្រវិនិយោគ		៣.១៥៧.៩០៣	១២.៧៧៣.៧១៤	៣.១៧៨.១៩៤	១២.៩៥១.១៤១
ទ្រព្យសកម្មអរូបី		៨.០២៨.៩២៨	៣២.៤៧៧.០១៤	៨.៤៥១.៣១១	៣៤.៤៣៩.០៩២
ទ្រព្យសម្បត្តិ និងបរិក្ខារ		១៦.២៧៩.៧៥១	៦៥.៨៥១.៥៩៣	១៥.៩០៥.៥៤៥	៦៤.៨១៥.០៩៦
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	៩.៧៨០.១៨៤	៣៩.៥៦០.៨៤៤	៦.០៧៨.០៣៥	២៤.៧៦៧.៩៩៣
ពន្ធពន្យារទ្រព្យសកម្ម		២៣៧.០១០	៩៥៨.៧០៥	៥០០.១៦៣	២.០៣៨.១៦៤
ទ្រព្យសកម្មផ្សេងៗ		៥.២៩៥.៤៥៩	២១.៤២០.១៣២	៥.៥៧៨.៣៥០	២២.៧៣១.៧៧៦
<b>ទ្រព្យសកម្មសរុប</b>		<b>១.០៣៣.១៩៧.៩៨៨</b>	<b>៤.១៧៩.២៨៥.៨៦០</b>	<b>៩៣៦.២៨៦.០៩៣</b>	<b>៣.៨១៥.៣៦៥.៨៣០</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		៨៨.៥៦៥.៥៧៧	៣៥៨.២៤៧.៧៥៩	៦៤.១៨២.៦៥៨	២៦១.៥៤៤.៣៣០
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៧១៦.៨២១.៧២៤	២.៨៩៩.៥៤៣.៨៧៤	៦៤៦.២៧៥.៦០៦	២.៦៣៣.៥៧៧.០៩៤
បំណុលពន្ធលើប្រាក់បំណុលក្នុងគ្រា		៣.៥២២.៧១២	១៤.២៤៩.៣៧០	៤.៤១២.៨៤០	១៧.៩៨២.៣២៣
ប្រាក់កម្ចី		១៥.៤០៧.៤១០	៦២.៣២២.៩៧៣	៥២.១៩៨.០០៤	២១២.៧០៦.៨៦៦
មូលបត្របំណុលបានចេញផ្សាយ	៨	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២	-	-
បំណុលកតិសន្យា	៧	១០.១៨៩.៨៤១	៤១.២១៧.៩០៧	៦.៧៤៣.៧៤១	២៧.៤៨០.៧៤៥
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		១៦៣.០០០	៦៥៩.៣៣៥	៣០២.២៤៣	១.២៣១.៦៤០
បំណុលផ្សេងៗ		៣.០៥៩.៧៨៥	១២.៣៧៦.៨៣០	៣.៦៣៤.៣៩០	១៤.៨១០.១៤០
អនុបំណុល		២០.០៣៧.១២៨	៨១.០៥០.១៨២	២០.០៣៧.១២៨	៨១.៦៥១.២៩៧
<b>បំណុលសរុប</b>		<b>៨៧៧.៥៦០.៦៥១</b>	<b>៣.៥៤៩.៧៣២.៨៣២</b>	<b>៧៩៧.៧៨៦.៦១០</b>	<b>៣.២៥០.៩៨០.៤៣៥</b>
<b>មូលធន</b>					
ដើមទុន	៩	៩២.០០០.០០០	៣៧២.១៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០
ទុនបម្រុងតាមច្បាប់		១១.៦៨៣.១៦៧	៤៩.១៩៥.០៦៧	៨.២៥២.៨១១	៣៥.២០៩.៥០៦
ចំណេញរក្សាទុក		៥១.៩៥៤.១៧០	២១០.១៣៧.៣៥៩	៥០.២៤៦.៦៧២	២០៣.១៧៥.៨៨៩
ទុនបម្រុងផ្សេងៗ		-	(១.៩១៩.៣៩៨)	-	-
<b>មូលធនសរុប</b>		<b>១៥៥.៦៣៧.៣៣៧</b>	<b>៦២៩.៥៥៣.០២៨</b>	<b>១៣៨.៥៥៩.៤៨៣</b>	<b>៥៦៤.៣៨៥.៣៩៥</b>
<b>បំណុល និងមូលធនសរុប</b>		<b>១.០៣៣.១៩៧.៩៨៨</b>	<b>៤.១៧៩.២៨៥.៨៦០</b>	<b>៩៣៦.២៨៦.០៩៣</b>	<b>៣.៨១៥.៣៦៥.៨៣០</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួមនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរបស់  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៨.៧៨៣.៤៧៥	៧៦.៣៣៧.៦៦៨	១៦.១៦៦.៩៥៩	៦៥.៦៨៦.៣៥៤	៦៩.៣៣៧.៣៣៧	២៨២.៦៨៨.៣២៣	៥៩.៨៤៥.៩៤៩	២៤២.៤៩៥.៧៨៥
ចំណាយការប្រាក់	(៧.៥៩១.០៥៩)	(៣០.៨៥០.០៦៤)	(៦.០៥៥.៨២០)	(២៤.៦០៤.៧៩៧)	(២៨.២៣៥.៦៤៩)	(១១៥.១១៦.៧៤១)	(២១.២៧៩.១១១)	(៨៦.២២២.៩៥៨)
<b>ចំណូលការប្រាក់សុទ្ធ</b>	<b>១១.១៩២.៤១៦</b>	<b>៤៥.៤៨៧.៦០៤</b>	<b>១០.១១១.១៣៩</b>	<b>៤១.០៨១.៥៥៧</b>	<b>៤១.១០១.៦៨៨</b>	<b>១៦៧.៥៧១.៥៨២</b>	<b>៣៨.៥៦៦.៨៣៨</b>	<b>១៥៦.២៧២.៨២៧</b>
ចំណូលកម្រៃជើងសា	៧៧៣.៤៧០	៣.១៤៣.៣៨២	៨៤៨.៣៩៩	៣.៤៤៧.០៤៥	៣.៤៦៨.៨២១	១៤.១៤២.៣៨៣	២.៨៧៧.៩១១	១១.៦៦១.២៩៥
ចំណាយកម្រៃជើងសា	(២៦៩.៨៩៥)	(១.០៩៦.៨៥៣)	(៣៣៣.៨៨៦)	(១.៣៥៥.៣៦០)	(១.០៧៧.១៧៥)	(៤.៣៩១.៦៤២)	(៧០៣.៨៤៩)	(២.៨៥២.៥៦៣)
<b>ចំណូលកម្រៃជើងសាសុទ្ធ</b>	<b>៥០៣.៥៧៥</b>	<b>២.០៤៦.៥២៩</b>	<b>៥១៤.៥១៣</b>	<b>២.០៩១.៦៨៥</b>	<b>២.៣៩១.៦៤៦</b>	<b>៩.៧៥០.៧៤១</b>	<b>២.១៧៤.០៦២</b>	<b>៨.៨០៨.៧៣២</b>
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	១១០.៥៩៨	(៤៤៩.៤៧០)	(៥៤៩.១២៧)	(២.២៣១.១០៣)	(៤៥៨.៤៥២)	(១.៨៦៩.១០៩)	(៦៨៥.៩៣៩)	(២.៧៧៩.៤២៥)
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ	២៨៨.៩៦៩	១.១៧៤.៣៧០	៧.៣២៨	២៩.៧៧៤	២៩៩.៣៦៦	១.២២០.៤៣៤	(១៩៧.៨៦៨)	(៨០១.៧៦២)
ចំណូលប្រតិបត្តិការផ្សេងៗ	៣៤.៨១៦	១៤១.៤៩២	៤៩.៥០៩	២០១.១៥៦	៧៨.២៦៣	៣១៩.០៧៨	១៨០.១៩៥	៧៣០.១៥០
<b>ចំណូល/(ខាត) ប្រតិបត្តិការផ្សេងៗសុទ្ធ</b>	<b>២១៣.១៨៧</b>	<b>៨៦៦.៣៩២</b>	<b>(៤៩៩.៦១៨)</b>	<b>(២.០២៩.៩៤៧)</b>	<b>(១៧០.៨៨៧)</b>	<b>(៣២៩.៥៩៧)</b>	<b>(៧១៣.៦៧២)</b>	<b>(២.០៤៩.០៣៧)</b>
ចំណាយបុគ្គលិក	(១.៨៨៤.៧២២)	(៧.៦៥៩.៥១០)	(១.៧៣៥.៣៧០)	(៧.០៥០.៨០៨)	(៧.៧៥៨.៥៣២)	(៣១.៦៣១.៥៣៥)	(៦.៨៤០.៨៤៨)	(២៧.៧១៩.១៥៧)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	(២.០០៣.៤៦៩)	(៨.១៤២.០៩៨)	(១.៦៣៦.៧៨៣)	(៦.៦៥០.២៤៩)	(៦.៨៩៩.១១៧)	(២៨.១០៧.៣១៥)	(៥.៥១២.៨១៧)	(២២.៣៣៧.៩៣៤)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	(២.២៥១.១៤០)	(៩.១៤៨.៦៣៣)	(១.៦៥៦.០២៣)	(៦.៧៧៨.៤២១)	(៧.៣៦០.០៣០)	(៣០.០០៦.៨៤២)	(៦.២៥២.៨១៧)	(២៥.៣៣៦.៤១៤)
<b>ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល</b>	<b>៥.៧៧០.២៤៧</b>	<b>២៣.៤៥០.២៨៤</b>	<b>៥.១០៥.៤៨៦</b>	<b>២០.៧៤៣.៥៩១</b>	<b>២១.៣៩៩.៨១២</b>	<b>៨៧.២៤៧.០៣៤</b>	<b>២១.៤៣០.៦៥៦</b>	<b>៨៦.៨៣៧.០១៧</b>
ចំណាយពន្ធលើប្រាក់ចំណូល	(៧៨៥.៧៦២)	(៣.១៩៣.៣៣៧)	(៧៥៣.៣៣៦)	(៣.០៦០.៨០៤)	(៤.២៦១.៩៥៨)	(១៧.៣៧៦.០០៣)	(៤.៦៤៧.៥៩០)	(១៨.៨៣២.០៣៥)
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>	<b>៤.៩៨៤.៤៨៥</b>	<b>២០.២៥៦.៩៤៧</b>	<b>៤.៣៥២.១៥០</b>	<b>១៧.៦៨២.៧៨៧</b>	<b>១៧.១៣៧.៨៥៤</b>	<b>៦៩.៨៧១.០៣១</b>	<b>១៦.៧៨៣.០៦៦</b>	<b>៦៨.០០៤.៩៨២</b>
<b>លទ្ធផលលម្អិតផ្សេងៗ</b>								
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត	-	(៣.៣៨៤.៦៤២)	-	(២.៧៤៦.៥៨១)	-	(១.៩១៩.៣៩៨)	-	៣៨៦.០១១
លម្អៀងពីការប្តូរប័ណ្ណ	-	(៣.៣៨៤.៦៤២)	-	(២.៧៤៦.៥៨១)	-	(១.៩១៩.៣៩៨)	-	៣៨៦.០១១
<b>លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប</b>	<b>៤.៩៨៤.៤៨៥</b>	<b>១៦.៥៧៧.៦៦៣</b>	<b>៤.៣៥២.១៥០</b>	<b>១៤.៩៣៦.៦០៦</b>	<b>១៧.១៣៧.៨៥៤</b>	<b>៦៧.៩៥១.៦៣៣</b>	<b>១៦.៧៨៣.០៦៦</b>	<b>៦៨.៣៩០.៩៩៣</b>
<b>ចំណេញសរុបរបស់ម្ចាស់ក្រុមហ៊ុនសរុប</b>	<b>៤.៩៨៤.៤៨៥</b>	<b>២០.២៥៦.៩៤៧</b>	<b>៤.៣៥២.១៥០</b>	<b>១៧.៦៨២.៧៨៧</b>	<b>១៧.១៣៧.៨៥៤</b>	<b>៦៩.៨៧១.០៣១</b>	<b>១៦.៧៨៣.០៦៦</b>	<b>៦៨.០០៤.៩៨២</b>
<b>លទ្ធផលលម្អិតសរុបរបស់ម្ចាស់ក្រុមហ៊ុនសរុប</b>	<b>៤.៩៨៤.៤៨៥</b>	<b>១៦.៥៧៧.៦៦៣</b>	<b>៤.៣៥២.១៥០</b>	<b>១៤.៩៣៦.៦០៦</b>	<b>១៧.១៣៧.៨៥៤</b>	<b>៦៧.៩៥១.៦៣៣</b>	<b>១៦.៧៨៣.០៦៦</b>	<b>៦៨.៣៩០.៩៩៣</b>

កំណត់សម្គាល់ដែលក្លាយមកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍បម្រែបម្រួលមូលធនមិនពេញលេញរួម  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	របស់ម្ចាស់ក្រុមហ៊ុនរួម									
	ដើមទុន		ទុនបម្រុងកាមច្បាប់		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩</b>	៨០.០០០.០០០	៣២១.៤៤០.០០០	៨.២០០.៩៨៣	៣២.២០១.៦៥២	៣៤.៥១៥.៤៣៤	១៣៩.៤៣២.៩១៤	-	-	១២២.៧១៦.៤១៧	៤៩៣.០៧៤.៥៦៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១៦.៧៨៣.០៦៦	៦៨.០០៤.៩៨២	-	-	១៦.៧៨៣.០៦៦	៦៨.០០៤.៩៨២
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	៣៨៦.០១១	-	៣៨៦.០១១
<b>លទ្ធផលលម្អិតសរុបតុល្យការិយបរិច្ឆេទ</b>	-	-	-	-	១៦.៧៨៣.០៦៦	៦៨.០០៤.៩៨២	-	៣៨៦.០១១	១៦.៧៨៣.០៦៦	៦៨.៣៩០.៩៧៥
<b>ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន</b>										
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងកាមច្បាប់	-	-	៥១.៨២៨	២១០.០០៧	(៥១.៨២៨)	(២១០.០០៧)	-	-	-	-
ភាគលាភ	-	-	-	-	(១.០០០.០០០)	(៤.០៥២.០០០)	-	-	(១.០០០.០០០)	(៤.០៥២.០០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៥៦០.០០០	-	២.៧៩៧.៨៤៧	-	-	-	(៣៨៦.០១១)	-	៦.៩៧១.៨៣៦
<b>ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន</b>	-	៤.៥៦០.០០០	៥១.៨២៨	៣.០០៧.៨៥៤	(៥១.៨២៨)	(៤.០៥២.០០៧)	-	(៣៨៦.០១១)	(១.០០០.០០០)	២.៩១៩.៨៣៦
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	៨០.០០០.០០០	៣២៦.០០០.០០០	៨.២៥២.៨១១	៣៥.២០៩.៥០៦	៥០.២៤៦.៦៧២	២០៣.១៧៥.៨៨៩	-	-	១៣៨.៤៩៩.៤៨៣	៥៦៤.៣៨៥.៣៩៥
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០</b>	៨០.០០០.០០០	៣២៦.០០០.០០០	៨.២៥២.៨១១	៣៥.២០៩.៥០៦	៥០.២៤៦.៦៧២	២០៣.១៧៥.៨៨៩	-	-	១៣៨.៤៩៩.៤៨៣	៥៦៤.៣៨៥.៣៩៥
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១៧.១៣៧.៨៥៤	៦៩.៨៧១.០៣១	-	-	១៧.១៣៧.៨៥៤	៦៩.៨៧១.០៣១
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(១.៩១៩.៣៩៨)	-	(១.៩១៩.៣៩៨)
<b>លទ្ធផលលម្អិតសរុបតុល្យការិយបរិច្ឆេទ</b>	-	-	-	-	១៧.១៣៧.៨៥៤	៦៩.៨៧១.០៣១	-	(១.៩១៩.៣៩៨)	១៧.១៣៧.៨៥៤	៦៧.០៤២.៣៣៣
<b>ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន</b>										
បំបែកចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៩)	១២.០០០.០០០	៤៨.៩២៤.០០០	-	-	(១២.០០០.០០០)	(៤៨.៩២៤.០០០)	-	-	-	-
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងកាមច្បាប់	-	-	៣.៤៣០.៣៥៦	១៣.៩៨៥.៥៦១	(៣.៤៣០.៣៥៦)	(១៣.៩៨៥.៥៦១)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៧៨៤.០០០)	-	-	-	-	-	-	-	(២.៧៨៤.០០០)
<b>ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន</b>	១២.០០០.០០០	៤៦.១៤០.០០០	៣.៤៣០.៣៥៦	១៣.៩៨៥.៥៦១	(១៥.៤៣០.៣៥៦)	(៦២.៩០៩.៥៦១)	-	-	-	(២.៧៨៤.០០០)
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	៩២.០០០.០០០	៣៧២.១៤០.០០០	១១.៦៨៣.១៦៧	៤៩.១៩៥.០៦៧	៥១.៩៥៤.១៧០	២១០.១៣៧.៣៥៩	-	(១.៩១៩.៣៩៨)	១៥៥.៦៣៧.៣៣៧	៦២៩.៥៥៣.០២៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួមនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញរួម  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ</b>			
	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	
	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ</b>				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	២១.៣៩៩.៨១២	៨៧.២៤៧.០៣៤	២១.៤៣០.៦៥៦	៨៦.៨៣៧.០១៧
<i>និយ័តកម្ម៖</i>				
សំវិធានធនសម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	(១៣៩.២៤៣)	(៥៦៧.៦៩៤)	(១៦.១៩៧)	(៦៩.៤៦៨)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មរូបិយ	៦.៨៩៤.១១៧	២៨.១០៧.៣១៥	៥.៥១២.៨១៧	២២.៣៣៧.៩៣៤
ខាតបង់ណាសកម្មភាពពីការចែងចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	៤៨៨.៤៥២	១.៨៦៩.១០៩	៦៨៥.៩៣៩	២.៧៧៩.៤២៥
ខាតបង់ការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រវិនិយោគ	២០.៥៩៩	៨៣.៨៨២	-	-
ខាតបង់ការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល	២១៩.៥៩២	៨៥៥.២៧៧	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(២.៦៨០)	(១០.៩២៦)	-	-
ចំណូលការប្រាក់	(៦៩.៣៣៧.៣៣៧)	(២៨២.៦៨៨.៣២៣)	(៥៩.៨៤៥.៩៤៩)	(២៤២.៤៩៥.៧៨៥)
ចំណាយការប្រាក់	២៨.២៣៥.៦៤៩	១១៥.១១៦.៧៤១	២១.២៧៩.១១១	៨៦.២២២.៩៥៨
<b>បម្រែបម្រួលដើមទុនបង្វិល៖</b>				
ទុនបម្រុងកាតព្វកិច្ចនៅធនាគារកណ្តាល	២៨.៦៦៩.៨១៩	១០០.៥៧៨.៨៥២	(៣.២៤៣.៥៣៦)	(១៣.១៤២.៨០៨)
ឥណទានអតិថិជន	(៧២.៤៧៧.៤៨២)	(២៩៥.៤៩០.៦៩៤)	(១០៧.២៧០.៥៣៦)	(៤៣៤.៦៦០.២១២)
ទ្រព្យសកម្មផ្សេងៗ	២៨២.៤៩០	១.១៥៣.៣៤៣	(១.៣៣២.៣៦០)	(៥.៣៩៨.៧២៣)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២៤.៣៤២.៣៦៧	៩៩.២៤៣.៨៣០	២០.៤៧១.៥៤៤	៨២.៩៥០.៦៩៦
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	៦៨.៤០៧.២៨៤	២៧៨.៨៩៦.៤៩៧	៤៩.៥៦០.២២៩	២០០.៨១៨.០៤៨
បំណុលផ្សេងៗ	៤២២.៥០៦	១.៧២២.៥៥៧	៩៩៤.៦១១	៤.០៣០.១៦៤
សាច់ប្រាក់បានពី/ប្រើក្នុង) ប្រតិបត្តិការ	៣៣.៣៩៦.៣៤៥	១៣៦.១៥៦.៩០០	(៥១.៧៧៣.៦៣១)	(២០៩.៧៨៦.៧៥៤)
ការប្រាក់បានទទួល	៦៦.៦៣៧.០៥៥	២៧១.៦៧៩.៤៣៦	៦០.០៣៧.៧៧៤	២៤៣.២៧៣.០៦០
ការប្រាក់បានបង់	(២៥.៧៣៥.៣៧៩)	(១០៤.៩២៣.១៤០)	(២១.០១៥.៩៤៩)	(៨៥.១៦៨.៧៨១)
ពន្ធលើប្រាក់ចំណូលបានបង់	(៤.៨៨៨.៩៣៣)	(១៩.៩៣២.១៨០)	(៤.១១០.២៧០)	(១៦.៦៥៤.៨១៤)
<b>សាច់ប្រាក់សុទ្ធជានពី/ប្រើក្នុង) សកម្មភាពប្រតិបត្តិការ</b>	៦៩.៤០៩.១២៨	២៨២.៩៨១.០១៦	(១៦.៨៦៤.០៧៦)	(៦៨.៣៣៧.២៨៩)
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ</b>				
ការដាក់ប្រាក់តម្កល់ធានាលើដើមទុន	(១.២០០.០០០)	(៤.៨៩២.៤០០)	-	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៣.៥១៩.០៤៣)	(១៤.៣៤៧.១៣៨)	(៣.១៧៨.៦៧៣)	(១២.៨៧៩.៩៨៣)
ការទិញទ្រព្យសកម្មរូបិយ	(១.៥១៥.២៤៩)	(៦.១៧៧.៦៧០)	(៤.៧៨២.៥៧៣)	(១៩.៣៧៨.៩៨៦)
ការទូទាត់សម្រាប់ការទិញមូលបត្រវិនិយោគ	-	-	(៣.០០៤.០៥២)	(១២.១៧៧.៤១៩)
សាច់ប្រាក់ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	២.៦៨០	១០.៩២៦	-	-
ការដក/ការដាក់មូលបត្រអាចជួញដូរបាននៅធនាគារកណ្តាល	៣០.៥៧០.០០០	១២៤.៦៣៣.៨៩០	(៤៣.៧០០.០០០)	(១៧៧.០៧២.៤០០)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៦១.០៥៧.៤០៩)	(២៤៨.៩៣១.០៥៦)	២០.៨៣១.៤៧៧	៨៤.៤០៩.១៤៥
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>	(៣៦.៧៩៩.០២១)	(១៤៩.៧០៣.៤៤៨)	(៣៣.៨៣៣.៨២១)	(១៣៧.០៩៥.៦៤៣)
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន</b>				
កាតលក់បានបង់	(១.០០០.០០០)	(៤.០៧៧.០០០)	-	-
សាច់ប្រាក់បានពីប្រាក់កម្ចី	២១.០៣១.៣៧៧	៨៥.៧៤៤.៩២៤	៥១.៨៦៩.០៥៧	២១០.១៧៣.៤១៩
ការទូទាត់សងប្រាក់កម្ចី	(៥៨.១០៧.៧១៥)	(២៣៦.៩០៥.១៥៤)	(២.៩៧៥.០៨៤)	(១២.០៥៥.០៤០)
សាច់ប្រាក់បានពីការចេញមូលបត្របំណុល	១៩.៥៣៨.៧៤២	៧៩.៦៥៩.៤៥១	-	-
ការបង់ប្រាក់ដើមនៃកតិសន្យា	(២.០៦៧.៦៩៧)	(៨.៤៣០.០០១)	(១.៤៩២.៨២០)	(៦.០៤៨.៩០៧)
<b>សាច់ប្រាក់សុទ្ធ (បានប្រើក្នុង) /បានពីសកម្មភាពហិរញ្ញប្បទាន</b>	(២០.៦០៥.២៩៣)	(៨៤.០០៧.៧៨០)	៤៧.៤០១.១៥៣	១៩២.០៦៩.៤៧២
កំណើន/តំបាយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	១២.០៤៤.៨១៤	៤៩.២៦៩.៧៨៨	(៣.២៩៧.៧៨៤)	(១៣.៣៦២.៤៦០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	៩៨.២៦២.០៣៦	៣៩៧.៤៦៩.៩៣៦	១០១.៥៥៩.៧៨០	៤០៨.០៦៧.១៩៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៨៦.៧១៦)	-	៥.៧១៣.០៦១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	១១០.៣០៦.៨៥០	៤៤៦.៣៩៦.០០៨	៩៨.២៦២.០៣៦	៤០៨.៤៨៥.២៥៧

**សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់**

ចំណេញក្រុមទុកចំនួន ១២.០០០.០០០ ដុល្លារអាមេរិក របស់ធនាគារត្រូវបានបំបែកទៅជាដើមទុនក្នុងអំឡុងការិយបរិច្ឆេទ (សូមមើលកំណត់សម្គាល់ ៩)។  
មូលបត្រអាចជួញដូរបានចំនួន ១៣.៧០០.០០០ ដុល្លារអាមេរិក (ឆ្នាំ២០១៩៖ គ្មាន) ត្រូវបានកិលចាប់ពីដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុឆ្លោះពេលមិនពេញលេញនេះ។



**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញដោយឡែក  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ		៣៦.២៧២.៤៥៥	១៤៦.៧២២.០៨០	៣៥.៣៩៣.៩៤៦	១៤៤.២៣០.៣៣០
សមតុល្យនៅធនាគារកណ្តាល		៧៣.២៩០.៣៦៦	២៩៦.៤៥៩.៥៣០	៩៣.៩០៣.០១៩	៣៨២.៦៥៤.៨០២
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ		៩៩.៩៩៨.៦០៩	៤០៤.៤៩៤.៣៧៣	៣៦.៨០០.៦៤៩	១៤៩.៩៦២.៦៤៥
ប្រាក់កម្ចីល់តាមច្បាប់នៅធនាគារកណ្តាល		៥៩.៥៣៥.២៥៥	២៤០.៨២០.១០៦	៨៣.០៣៣.៦១៥	៣៣៨.៣៦១.៩៨២
ឥណទានអតិថិជន	៦	៧២៧.៥៥៣.៦៣៤	២.៩៤២.៩៥៤.៤៥០	៦៥៣.៦៩៥.៦០០	២.៦៦៣.៨០៩.៥៧០
មូលបត្រវិនិយោគ		៣.១៥៧.៩០៣	១២.៧៧៣.៧១៨	៣.១៧៨.១៩៤	១២.៩៥១.១៤១
វិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០.០០០	១.៩៨២.០៥០	៤៩០.០០០	១.៩៩៦.៧៥០
ទ្រព្យសកម្មអរូបី		៨.០២៨.៩២៨	៣២.៤៧៧.០១៤	៨.៤៥១.៣១១	៣៤.៤៣៩.០៩២
ទ្រព្យសម្បត្តិ និងបរិក្ខារ		៩.៦៣៦.៨៣៤	៣៨.៩៨០.៩៩៤	៩.២៥០.៥១០	៣៧.៦៩៥.៨២៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	១៨.៩៤០.២៦៣	៧៦.៦១៣.៣៦៤	១១.៨៧៤.៣៥៧	៤៨.៣៨៨.០០៥
ពន្ធពន្យារទ្រព្យសកម្ម		៣៧១.៨៦៣	១.៥០៤.១៨៦	៦០២.២៣៩	២.៤៥៤.១២៤
ទ្រព្យសកម្មផ្សេងៗ		៥.២៩៣.៩១៩	២១.៤១៣.៩០២	៥.៥៧១.៦៩៥	២២.៧០៤.៦៥៨
<b>ទ្រព្យសកម្មសរុប</b>		<b>១.០៤២.៥៧០.០២៩</b>	<b>៤.២១៧.១៩៥.៧៦៧</b>	<b>៩៤២.២៤៥.១៣៥</b>	<b>៣.៨៣៩.៦៤៨.៩២៧</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		៨៨.៥៦៥.៥៧៧	៣៥៨.២៤៧.៧៥៩	៦៤.១៨២.៦៥៨	២៦១.៥៤៤.៣៣២
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៧១៦.៩២៥.៥២៧	២.៨៩៩.៩៦៣.៧៥៧	៦៤៦.៣១៤.២៣៨	២.៦៣៣.៧៣០.៥២០
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		៣.៤៧៨.៧០៨	១៤.០៧១.៣៧៤	៤.៤១៤.០១២	១៧.៩៨៧.០៩៩
ប្រាក់កម្ចី		១៥.៤០៧.៤១០	៦២.៣២២.៩៧៣	៥២.១៩៨.០០៤	២១២.៧០៦.៨៦៦
មូលបត្របំណុលបានចេញផ្សាយ	៨	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២	-	-
បំណុលកតិសន្យា	៧	២០.០៩៤.១៤៦	៨១.២៨០.៨២១	១៣.១១២.៤៥១	៥៣.៤៣៣.២៣៨
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		១៦៣.០០០	៦៥៩.៣៣៥	៣០២.២៤៣	១.២៣១.៦៤០
បំណុលផ្សេងៗ		៣.០៥១.៥២៨	១២.៣៤៣.៤៣១	៣.៥៧៦.៥៩២	១៤.៥៧៤.៦១៣
អនុបំណុល		២០.០៣៧.១២៨	៨១.០៥០.១៨២	២០.០៣៧.១២៨	៨១.៦៥១.២៩៧
<b>បំណុលសរុប</b>		<b>៨៨៧.៥១៦.៤៩៨</b>	<b>៣.៥៩០.០០៤.២៣៤</b>	<b>៨០៤.១៣៧.៣២៦</b>	<b>៣.២៧៦.៨៥៩.៦០៥</b>
<b>មូលធន</b>					
ដើមទុន	៩	៩២.០០០.០០០	៣៧២.១៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០
ទុនបម្រុងតាមច្បាប់		១១.៧៤៤.១២៤	៤៩.៤២៦.៦២៩	៨.៣១៤.៨២០	៣៥.៤៤៥.៣៥៧
ចំណេញរក្សាទុក		៥១.៣០៩.៤០៧	២០៧.៥២៦.៤០១	៤៩.៧៩២.៩៨៩	២១១.៣៤៣.៩៦៥
ទុនបម្រុងផ្សេងៗ		-	(១.៩០១.៤៩៧)	-	-
<b>មូលធនសរុប</b>		<b>១៥៥.០៥៣.៥៣១</b>	<b>៦២៧.១៩១.៥៣៣</b>	<b>១៣៨.១១៧.៨០៩</b>	<b>៥៦២.៧៨៩.៣២២</b>
<b>បំណុល និងមូលធនសរុប</b>		<b>១.០៤២.៥៧០.០២៩</b>	<b>៤.២១៧.១៩៥.៧៦៧</b>	<b>៩៤២.២៤៥.១៣៥</b>	<b>៣.៨៣៩.៦៤៨.៩២៧</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដោយឡែករបស់ធនាគារនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍ចំណេញខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញដោយឡែក  
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ឡូកាល់	ពាន់រៀល	ឡូកាល់	ពាន់រៀល	ឡូកាល់	ពាន់រៀល	ឡូកាល់	ពាន់រៀល
ចំណូលការប្រាក់	១៨.៩១៥.០៦៣	៧៦.៨៧០.៨១៦	១៦.២៥៦.៧៧២	៦៦.០៥១.២៦៥	៦៩.៨៦៤.៣៥៦	២៨៤.៨៣៦.៩៧៩	៦០.៣២៧.៣៥៥	២៤៤.៤៤៦.៤៤២
ចំណាយការប្រាក់	(៧.៨២០.៨០៩)	(៣១.៧៨៣.៧៦៨)	(៦.១៥២.៤២៦)	(២៤.៩៩៧.៣០៧)	(២៩.០៧០.៨៥៩)	(១១៨.៥២១.៨៩២)	(២១.៥០០.៧៤៧)	(៨៧.១២១.០២៧)
<b>ចំណូលការប្រាក់សុទ្ធ</b>	<b>១១.០៩៤.២៥៤</b>	<b>៤៥.០៨៧.០៤៨</b>	<b>១០.១០៤.៣៤៦</b>	<b>៤១.០៥៣.៩៥៨</b>	<b>៤០.៧៩៣.៤៩៧</b>	<b>១៦៦.៣១៥.០៨៧</b>	<b>៣៨.៨២៦.៦០៨</b>	<b>១៥៧.៣២៥.៤១៥</b>
ចំណូលកម្រៃជើងសារ	៧៧៣.៤៧០	៣.១៤៣.៣៨២	៨៤៨.៣៩៩	៣.៤៤៧.០៤៥	៣.៤៦៨.៨២១	១៤.១៤២.៣៨៣	២.៨៧៧.៩១១	១១.៦៦១.២៥៥
ចំណាយកម្រៃជើងសារ	(២៦៩.៨៩៥)	(១.០៩៦.៨៥៣)	(៣៣៣.៥៩១)	(១.៣៥៥.៣៨០)	(១.០៧៧.១៤៣)	(៤.៣៩១.៥១២)	(៧០៣.៩៨៩)	(២.៤៥២.៥៦៣)
<b>ចំណូលកម្រៃជើងសារសុទ្ធ</b>	<b>៥០៣.៥៧៥</b>	<b>២.០៤៦.៥២៩</b>	<b>៥១៤.៨០៨</b>	<b>២.០៩១.៦៦៥</b>	<b>២.៣៩១.៦៧៨</b>	<b>៩.៧៥០.៨៧១</b>	<b>២.១៧៣.៩២២</b>	<b>៨.២០៨.៦៩២</b>
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	១១០.៥៩៨	(៤៤៩.៤៧០)	(៥៥៤.២២៧)	(២.២៥១.៨២៤)	(៤៥៩.៥០៤)	(១.៨៧៣.៣៩៨)	(៦៨៥.៩៩១)	(២.៧៧៩.៦៣៦)
ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ	២៨៨.៩៦៩	១.១៧៤.៣៧០	៧.៣២៨	២៩.៧៧៤	៣៨១.៥៨០	១.៥៥៩.៧០២	(១៩៧.៨៦៨)	(៨០១.៧៦១)
ចំណូលប្រតិបត្តិការផ្សេងៗ	៣៤.៨១៦	១៤១.៤៩២	៤៩.៥១០	២០១.១៩៩	៧៨.២៦៣	៣១៩.០៧៨	១៨០.១៩៥	៧៣០.១៥០
<b>ចំណេញ/(ខាត) ប្រតិបត្តិការផ្សេងៗសុទ្ធ</b>	<b>២១៣.១៨៧</b>	<b>៨៦៦.៣៩២</b>	<b>(៤៥៧.៣៨៨)</b>	<b>(២.០៥០.៦២៥)</b>	<b>៣៣៩</b>	<b>១.១៦៨.២៨៦</b>	<b>(៧០៣.៦៦៦)</b>	<b>(២.០៤១.៦០៦)</b>
ចំណាយបុគ្គលិក	(១.៨៨៤.៧២២)	(៧.៦៥៩.៥១០)	(១.៦៧៤.៦៧០)	(៦.៨២០.៤៣៦)	(៧.៧៥៤.៥៣២)	(៣១.៦៣១.៥៣៥)	(៦.៨៤០.៨៥៨)	(២៧.៧១៩.១៥៧)
វិលសំរាប់ទ្រព្យសម្បត្តិ និងបរិក្ខារ និងវិលសំរាប់ទ្រព្យសកម្មអរូបី	(២.១៥៩.៤៧១)	(៨.៧៧៦.០៩០)	(១.៧៣០.៣៥៩)	(៧.០៣០.៤៤៩)	(៧.៤៤៦.៩៩៩)	(៣០.៣៦១.៤១៥)	(៥.៨៨៧.១២៣)	(២៣.៨៥៤.៦២២)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	(២.០៧៧.៨៧៥)	(៨.៤៤៤.៤៨៤)	(១.៨៦៤.២១៨)	(៧.៥៧៤.៣១៨)	(៦.៨០៥.០៨០)	(២៧.៧៤៤.៣១១)	(៦.១៩៥.៤៥១)	(២៥.១០៣.៩៦៨)
<b>ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល</b>	<b>៥.៦៨៤.៩៤៨</b>	<b>២៣.១១៩.៨៨៥</b>	<b>៤.៨៨៤.៥១៨</b>	<b>១៩.៦៩៩.៥២៩</b>	<b>២១.១៧៤.៩០៣</b>	<b>៨៦.៣៣០.០៧៩</b>	<b>២១.៣៧៣.៤៣៤</b>	<b>៨៦.៦០៥.១៥៣</b>
ចំណាយពន្ធលើប្រាក់ចំណូល	(៧៧៧.៤១៤)	(៣.១៥៩.៤១០)	(៦៣៩.៥៤៨)	(២.៥៥៩.៤៨៤)	(៤.២២៩.១៨១)	(១៧.២៤២.៣៧១)	(៤.៥៩០.៦៨៦)	(១៨.៦០១.៤៦០)
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>	<b>៤.៩១១.៥៣៤</b>	<b>១៩.៩៦០.៤៧៥</b>	<b>៤.២៤៥.០៧០</b>	<b>១៧.១៤០.០៤៥</b>	<b>១៦.៩៤៥.៧២២</b>	<b>៦៩.០៨៧.៧០៨</b>	<b>១៦.៧៨២.៧៤៨</b>	<b>៦៨.០០៣.៦៩៣</b>
<b>លទ្ធផលលម្អិតផ្សេងៗ</b>								
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត	-	(៣.៣៥៤.៨០៦)	-	(២.៧២៣.១១០)	-	(១.៩០១.៤៩៧)	-	៣៨៦.០០៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៣៥៤.៨០៦)	-	(២.៧២៣.១១០)	-	(១.៩០១.៤៩៧)	-	៣៨៦.០០៣
<b>លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប</b>	<b>៤.៩១១.៥៣៤</b>	<b>១៦.៦០៥.៦៦៩</b>	<b>៤.២៤៥.០៧០</b>	<b>១៤.៣៧៧.៩៣៥</b>	<b>១៦.៩៤៥.៧២២</b>	<b>៦៧.១៨៥.២១១</b>	<b>១៦.៧៨២.៧៤៨</b>	<b>៦៨.៧៧៥.៦៩៦</b>
<b>ចំណេញសរុបរបស់ម្ចាស់ធនាគារ</b>	<b>៤.៩១១.៥៣៤</b>	<b>១៩.៩៦០.៤៧៥</b>	<b>៤.២៤៥.០៧០</b>	<b>១៧.១៤០.០៤៥</b>	<b>១៦.៩៤៥.៧២២</b>	<b>៦៩.០៨៧.៧០៨</b>	<b>១៦.៧៨២.៧៤៨</b>	<b>៦៨.០០៣.៦៩៣</b>
<b>លទ្ធផលលម្អិតសរុបរបស់ម្ចាស់ធនាគារ</b>	<b>៤.៩១១.៥៣៤</b>	<b>១៦.៦០៥.៦៦៩</b>	<b>៤.២៤៥.០៧០</b>	<b>១៤.៣៧៧.៩៣៥</b>	<b>១៦.៩៤៥.៧២២</b>	<b>៦៧.១៨៥.២១១</b>	<b>១៦.៧៨២.៧៤៨</b>	<b>៦៨.៧៧៥.៦៩៦</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដោយឡែករបស់ធនាគារនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	របស់ស្ថាប័នធនាគារ									
	ដើមទុន		ទុនបម្រុងគោលដៅ		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩</b>	៨០.០០០.០០០	៣២១.៤៤០.០០០	៨.២៦៣.០៤៤	៣២.៤៦០.០២៧	៣៤.០៦២.០១៧	១៣៧.៦០២.០៦៨	-	-	១២២.៣២៥.០៦១	៤៩១.៥០២.០៩៥
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១៦.៧៨២.៧៤៨	៦៨.០០៣.៦៩៣	-	-	១៦.៧៨២.៧៤៨	៦៨.០០៣.៦៩៣
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	៣៨៦.០០៣	-	៣៨៦.០០៣
<b>លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>	-	-	-	-	១៦.៧៨២.៧៤៨	៦៨.០០៣.៦៩៣	-	៣៨៦.០០៣	១៦.៧៨២.៧៤៨	៦៨.៣៨៩.៦៩៦
<b>ប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុ</b>										
ធ្វើពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	-	-	៥១.៧៧៦	២០៩.៧៩៦	(៥១.៧៧៦)	(២០៩.៧៩៦)	-	-	-	-
ភាគលាភ	-	-	-	-	(១.០០០.០០០)	(៤.០៥២.០០០)	-	-	(១.០០០.០០០)	(៤.០៥២.០០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៥៦០.០០០	-	២.៧៧៥.៥៣៤	-	-	-	(៣៨៦.០០៣)	-	៦.៩៤៩.៥៣១
<b>ប្រតិបត្តិការសរុបជាមួយស្ថាប័នហិរញ្ញវត្ថុ</b>	-	៤.៥៦០.០០០	៥១.៧៧៦	២.៩៨៥.៣៣០	(១.០៥១.៧៧៦)	(៤.២៦១.៧៦៦)	-	(៣៨៦.០០៣)	(១.០០០.០០០)	២.៨៩៧.៥៣១
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	៨០.០០០.០០០	៣២៦.០០០.០០០	៨.៣១៤.៨២០	៣៥.៤៤៥.៣៥៧	៤៩.៧៩២.៩៨៩	២០១.៣៤៣.៩៦៥	-	-	១៣៨.១០៧.៨០៩	៥៦២.៧៨៩.៣២២
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០</b>	៨០.០០០.០០០	៣២៦.០០០.០០០	៨.៣១៤.៨២០	៣៥.៤៤៥.៣៥៧	៤៩.៧៩២.៩៨៩	២០១.៣៤៣.៩៦៥	-	-	១៣៨.១០៧.៨០៩	៥៦២.៧៨៩.៣២២
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១៦.៩៤៥.៧២២	៦៩.០៨៧.៧០៨	-	-	១៦.៩៤៥.៧២២	៦៩.០៨៧.៧០៨
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(១.៩០១.៤៩៧)	-	(១.៩០១.៤៩៧)
<b>លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>	-	-	-	-	១៦.៩៤៥.៧២២	៦៩.០៨៧.៧០៨	-	(១.៩០១.៤៩៧)	១៦.៩៤៥.៧២២	៦៧.១៨៦.២១១
<b>ប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុ</b>										
បំបែកចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៩)	១២.០០០.០០០	៤៨.៩២៤.០០០	-	-	(១២.០០០.០០០)	(៤៨.៩២៤.០០០)	-	-	-	-
ធ្វើពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	-	-	៣.៤២៩.៣០៤	១៣.៩៨១.២៧២	(៣.៤២៩.៣០៤)	(១៣.៩៨១.២៧២)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៧៨៤.០០០)	-	-	-	-	-	-	-	(២.៧៨៤.០០០)
<b>ប្រតិបត្តិការសរុបជាមួយស្ថាប័នហិរញ្ញវត្ថុ</b>	១២.០០០.០០០	៤៦.១៤០.០០០	៣.៤២៩.៣០៤	១៣.៩៨១.២៧២	(១៥.៤២៩.៣០៤)	(៦២.៩០៥.២៧២)	-	-	-	(២.៧៨៤.០០០)
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	៩២.០០០.០០០	៣៧២.១៤០.០០០	១១.៧៤៤.១២៤	៤៩.៤២៦.៦២៩	៥១.៣០៩.៤០៧	២០៧.៥២៦.៤០១	-	(១.៩០១.៤៩៧)	១៥៥.០៥៣.៥៣១	៦២៧.១៩១.៥៣៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុត្រូវបានពេញលេញដោយឡែករបស់ធនាគារនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញដោយឡែក  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ</b>				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	២១.១៧៤.៩០៣	៨៦.៣៣០.០៧៩	២១.៣៧៣.៤៣៤	៨៦.៦០៤.១៥៣
<i>និយ័តកម្ម៖</i>				
សំវិធានធនសម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	(១៣៤.២៤៣)	(៥៦៧.៦៩៤)	(១៦.១៥៧)	(៦៥.៤៦៨)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	៧.៤៤៦.៩៩៩	៣០.៣៦១.៤១៥	៥.៨៨៧.១២៣	២៣.៨៥៤.៦២២
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	៤៥៩.៥០៤	១.៨៧៣.៣៩៨	៦៨៥.៩៩១	២.៧៧៩.៦៣៦
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រវិនិយោគ	២០.៥៩៩	៨៣.៩៨២	-	-
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល	២១៩.៥៩២	៨៩៥.២៧៧	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(២.៦៨០)	(១០.៩២៦)	-	-
ចំណូលការប្រាក់	(៦៩.៨៦៤.៣៥៦)	(២៨៤.៨៣៦.៩៧៩)	(៦០.៣២៧.៣៥៥)	(២៤៤.៤៤៦.៤៤២)
ចំណាយការប្រាក់	២៩.០៧០.៨៥៩	១១៤.៥២១.៨៩២	២១.៥០០.៧៨៧	៨៧.១២១.០២៧
<b>បម្រែបម្រួលដើមទុនបង្វិល៖</b>				
ការកម្រិតទុនបម្រុងកាតព្វកិច្ចនៅធនាគារកណ្តាល	២៤.៦៦៩.៨១៩	១០០.៥៧៨.៨៥២	(៣.២៤៣.៥៣៦)	(១៣.១៤៧.៨០៨)
ឥណទានអតិថិជន	(៧២.៤៧៧.៤៨២)	(២៩៥.៤៩០.៦៩៤)	(១០៧.២៧០.៥៣៦)	(៤៣៤.៦៦០.២១២)
ទ្រព្យសកម្មផ្សេងៗ	២៧៧.៧៧៣	១.១៣២.៤៨១	(១.៣២៦.៣២៥)	(៥.៣៧៤.២៦៩)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២៤.៣៤២.៣៦៧	៩៩.២៤៣.៨៣០	២០.៤៧១.៥៤៤	៨២.៩៥០.៦៩៦
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	៦៨.៤៧២.៤៥៥	២៧៩.១៦២.១៩៩	៤៩.៤០២.១៤៨	២០០.១៧៧.៥០៤
បំណុលផ្សេងៗ	៤៧២.០៤៧	១.៩២៤.៥៣៦	៩៤១.៨៤០	៣.៨១៦.៣៣៦
សាច់ប្រាក់បានពី/ប្រើក្នុង ប្រតិបត្តិការ	៣៤.១៤៣.១៥៦	១៣៩.២០១.៦៤៨	(៥១.៩២១.០៨២)	(២១០.៣៨៤.២២៥)
ការប្រាក់បានទទួល	៦៧.១៦៣.៨៣១	២៧៣.៨២៦.៩៣៩	៦០.៥០៨.៨១៨	២៤៥.១៤១.៧៣១
ការប្រាក់បានបង់	(២៦.៥៧០.៥៨៩)	(១០៨.៣២៨.២៩១)	(២១.២៤០.៥៨៥)	(៨៦.០៦៦.៨៥០)
ពន្ធលើប្រាក់ចំណូលបានបង់	(៤.៩៣៤.១០៩)	(២០.១១៦.៣៦២)	(៤.១១០.២៧០)	(១៦.៦៥៤.៨១៤)
<b>សាច់ប្រាក់សុទ្ធជាបានពី/ប្រើក្នុង សកម្មភាពប្រតិបត្តិការ</b>	<b>៦៥.៨០២.២៤៥</b>	<b>២៤៤.៥៨៣.៩៣៧</b>	<b>(១៦.៧៦២.១១៩)</b>	<b>(៦៧.៩៤៦.១៥៨)</b>
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ</b>				
ការដាក់ប្រាក់តម្កល់ធានាលើដើមទុន	(១.២០០.០០០)	(៤.៨៩២.៤០០)	-	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៣.៥១៩.០៤៣)	(១៤.៣៤៧.១៣៨)	(៣.១៧៤.៦៧៤)	(១២.៨៧៩.៩៨៧)
ការទិញទ្រព្យសកម្មអរូបី	(១.៥១៥.២៤៩)	(៦.១៧៧.៦៧០)	(៤.៧៨២.៥៧៣)	(១៩.៣៧៤.៩៨៦)
ការទូទាត់សម្រាប់ការទិញមូលបត្រវិនិយោគ	-	-	(៣.០០៤.០៥២)	(១២.១៧២.៤១៩)
សាច់ប្រាក់ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	២.៦៨០	១០.៩២៦	-	-
ការដក/(ការដាក់)មូលបត្រអាចជួញដូរបាននៅធនាគារកណ្តាល	៣០.៥៧០.០០០	១២៤.៦៣៣.៨៩០	(៤៣.៧០០.០០០)	(១៧៧.០៧២.៤០០)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៦១.០៥៧.៤០៩)	(២៤៨.៩៣១.០៥៦)	២០.៨៣១.៤៧៧	៨៤.៤០៩.១៤៤
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>	<b>(៣៦.៧១៩.០២១)</b>	<b>(១៤៩.៧០៣.៤៤៨)</b>	<b>(៣៣.៨៣៣.៨២២)</b>	<b>(១៣៧.០៩៤.៦៤៨)</b>
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន</b>				
កាតលក់បានបង់	(១.០០០.០០០)	(៤.០៧៧.០០០)	-	-
សាច់ប្រាក់បានពីប្រាក់កម្ចី	២១.០៣១.៣៧៧	៨៥.៧៤៤.៩២៤	៥១.៨៦៩.០៥៧	២១០.១៧៣.៤១៩
ការទូទាត់សងប្រាក់កម្ចី	(៥៨.១០៧.៧១៥)	(២៣៦.៩០៥.១៥៤)	(២.៩៧៥.០៨៤)	(១២.០៥៥.០៤០)
សាច់ប្រាក់បានពីការបញ្ជូនមូលបត្របំណុល	១៩.៥៣៨.៧៤២	៧៩.៦៥៩.៤៥១	-	-
ការបង់ប្រាក់ដើមនៃកតិសន្យា	(២.៤៦០.៨៥៨)	(១០.០៣២.៩១៨)	(១.៥៩៤.៧៧៦)	(៦.៤៦២.០៣៣)
<b>សាច់ប្រាក់សុទ្ធជាបានពី/ប្រើក្នុង សកម្មភាពហិរញ្ញប្បទាន</b>	<b>(២០.៩៩៨.៧៤៤)</b>	<b>(៨៥.៦១០.៦៩៧)</b>	<b>៤៧.២៩៩.១៩៧</b>	<b>១៩១.៦៥៦.៣៤៦</b>
កំណើន/(តំបាយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	១២.០៨៨.៨១៤	៤៩.២៦៩.៧៨៨	(៣.២៩៧.៧៤៤)	(១៣.៣៦២.៤៦០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	៩៨.២៦២.០៣៦	៣៩៧.៤៦៩.៩៣៦	១០១.៥៥៩.៧៨០	៤៨៤.០៦៧.១៩៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៨៦.៧១៦)	-	៥.៧១៣.០៦១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	<b>១១០.៣៥០.៨៥០</b>	<b>៤១៦.៣៩៦.០០៤</b>	<b>៩៨.២៦២.០៣៦</b>	<b>៤៨៥.៤១៣.៨៥៧</b>

**សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់**

ចំណេញការប្រាក់ចំនួន ១២.០០០.០០០ ដុល្លារអាមេរិក របស់ធនាគារត្រូវបានបំបែកទៅជាដើមទុនក្នុងអំឡុងការិយបរិច្ឆេទ (សូមមើលកំណត់សម្គាល់ ៩)។ មូលបត្រអាចជួញដូរបានចំនួន ១៣.៧០០.០០០ ដុល្លារអាមេរិក (ឆ្នាំ២០១៩៖ គ្មាន) ត្រូវបានរំកិលចាប់ពីដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៨ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដោយឡែករបស់ធនាគារនេះ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១. ព័ត៌មានទូទៅ**

ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា “ធនាគារ”) ដែលមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុន សាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៥៧៩៤ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ហើយបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) ដើម្បីអនុវត្តប្រតិបត្តិការធនាគារ ដែលអនុវត្តចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨។ ធនាគារចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។

សកម្មភាពចម្បងរបស់ធនាគារគឺផ្តល់គ្រប់ផ្នែកទាំងអស់នៃអាជីវកម្មធនាគារ និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមានការិយាល័យកណ្តាល និង ១៦ សាខា នៅក្នុងរាជធានីភ្នំពេញ និង ៧ សាខា នៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្ត កណ្តាល និងខេត្តកំពត។

ក្រុមហ៊ុន ស្ថា & ក្រេន ខេម (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) គឺជាក្រុមហ៊ុនឯកជនមានកម្រិត ដែលមាន ចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៣២៧៦ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ក្រុមហ៊ុនបុត្រសម្ព័ន្ធ បានទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម ក្នុងការប្តូរឈ្មោះក្រុមហ៊ុន តាមផ្លូវច្បាប់ពី ស្ថា & ក្រេន ខេម ទៅជា ជេ & អេ (ខេមបូឌា) អិនវេសមិន ឯ.ក ។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន បុត្រសម្ព័ន្ធ គឺទិញ លក់ ជួល និងប្រតិបត្តិការអចលនវត្ថុដែលជាទ្រព្យផ្ទាល់ខ្លួន ឬជួល និងអភិវឌ្ឍគម្រោងសាងសង់សម្រាប់ ប្រតិបត្តិការរបស់ក្រុមហ៊ុនរួម។

ការិយាល័យចុះបញ្ជីរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ហៅកាត់ថា “ក្រុមហ៊ុនរួម”) ស្ថិតនៅអគារ លេខ ២១៧ មហាវិថីព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែក របស់ធនាគារនេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ ត្រូវបានត្រួតពិនិត្យសម្រាប់ ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

**២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារនេះមិនរួមបញ្ចូលនូវកំណត់ សម្គាល់ទាំងអស់ ដែលត្រូវបានបង្ហាញ ជាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរួម និងដោយឡែករបស់ធនាគារ ដែលបានធ្វើសវនកម្មទេ។ ដូចនេះ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរួម និង ដោយឡែក ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយអនុលោម ទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុ មុន និងគោលការណ៍គណនេយ្យក្នុងការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)**

ព័ត៌មានប្រៀបធៀបសម្រាប់របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរួម និងដោយឡែក របស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ព្រមទាំងកំណត់សម្គាល់ពន្យល់ផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មិនត្រូវបានធ្វើសវនកម្ម ឬត្រួតពិនិត្យទេ។

**ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនរួម និងធនាគារបានអនុវត្ត**

មានស្តង់ដារគណនេយ្យថ្មី ឬវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ។ ក្រុមហ៊ុនរួម និងធនាគារ មិនបានផ្លាស់ប្តូរគោលការណ៍គណនេយ្យរបស់ខ្លួន ឬ ធ្វើនិយ័តកម្មត្រឡប់ក្រោយ ដោយសារការអនុវត្តស្តង់ដារទាំងនោះទេ។

**COVID-19 ពាក់ព័ន្ធនឹងសម្បទានជួល – វិសោធនកម្ម CIFRS 16**

ជាលទ្ធផលនៃការរក្សាតម្លៃជម្ងឺ COVID-19 ការផ្តល់សម្បទានជួលត្រូវបានផ្តល់ទៅឱ្យភាគីអ្នកជួល។ សម្បទានបែបនេះអាចមានទម្រង់ផ្សេងៗគ្នា រួមមានការផ្អាកការទូទាត់បណ្តោះអាសន្ន និងការពន្យារពេលទូទាត់ភតិសន្យា។ ក្នុងខែឧសភា ឆ្នាំ២០២០ IASB ត្រូវបានធ្វើវិសោធនកម្ម CIFRS 16 ស្តីពី ភតិសន្យាដែលផ្តល់ឱ្យ ភាគីអ្នកជួលនូវជម្រើសក្នុងការចាត់ទុកសម្បទានជួលដែលបំពេញលក្ខខណ្ឌ តាមរបៀបដូចគ្នានឹងប្រតិបត្តិការដែលមិន មានការកែប្រែភតិសន្យា។ មានករណីជាច្រើន វានឹងធ្វើឱ្យសម្បទានជួល ជាការទូទាត់ប្រែប្រួលនៃភតិសន្យា ក្នុងអំឡុងពេល ដែលពេលដែលសម្បទាននោះត្រូវបានផ្តល់ឱ្យ។

អង្គភាពដែលបានអនុវត្តជម្រើសដោយស្រួលនេះត្រូវតែបង្ហាញពីព័ត៌មាននេះ ថាតើជម្រើសនេះត្រូវបានអនុវត្តសម្រាប់សម្បទានជួលដែលបំពេញលក្ខខណ្ឌទាំងអស់ ឬ បើមិនដូច្នោះទេ ត្រូវប្រាប់ពីព័ត៌មាននៃប្រភេទនៃកិច្ចសន្យា ដែលត្រូវបានអនុវត្ត ក៏ដូចជាចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងចំណេញ-ខាត ដែលកើតឡើងពីសម្បទានជួល។

ក្រុមហ៊ុនរួម និងធនាគារមិនមានសម្បទានជួលណាមួយក្នុងអំឡុងការិយបរិច្ឆេទ ដូច្នោះ វិសោធនកម្មនេះមិនមានផលប៉ះពាល់ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារឡើយ។

**ការបង្ហាញជាប្រាក់រៀល**

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព័ត៌មានហិរញ្ញវត្ថុមិនពេញលេញរួមរបស់ក្រុមហ៊ុនរួម និងរបាយការណ៍ហិរញ្ញវត្ថុមិនពេញលេញដោយឡែករបស់ធនាគារ ត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរួម និងដោយឡែក និងលំហូរសាច់ប្រាក់មិនពេញលេញរួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាមធ្យមប្រចាំការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម និងដោយឡែកនីមួយៗ ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រា ក្នុងលទ្ធផលលម្អិតផ្សេងៗ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)  
ការបង្ហាញជាប្រាក់រៀល (ត)**

គិតត្រឹមកាលបរិច្ឆេទយកការណ៍ អត្រាមធ្យម និង អត្រាថ្លៃបិទបញ្ជី គឺផ្អែកលើអត្រាប្តូរប្រាក់ដូចខាងក្រោមគឺ ១ ដុល្លារអាមេរិក ស្មើនឹង៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ		សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩
អត្រាមធ្យម	៤.០៦៤ រៀល	៤.០៦៣ រៀល	៤.០៧៧ រៀល	៤.០៥២ រៀល
			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩
អត្រាបិទបញ្ជី			៤.០៤៥ រៀល	៤.០៧៥ រៀល

**៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ**

ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ ត្រូវបានរងផលប៉ះពាល់ជាពិសេស ដោយ ព្រឹត្តិការណ៍ និងប្រតិបត្តិការ ក្នុងអំឡុងការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

*ការរាតត្បាតនៃជំងឺ COVID-19*

វីរុស novel coronavirus (COVID-19) ដែលត្រូវបានប្រកាសថាជាជំងឺឆ្លងរាតត្បាតពេញពិភពលោក បានឆ្លង រាលដាលមកដល់ប្រទេសកម្ពុជានៅចុងខែមករា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាកំពុងប្រឈមមុខ នឹងហានិភ័យជាបន្តបន្ទាប់នៃការរីករាលដាលថ្នាក់ជាតិនៃវីរុសនេះបន្ថែមទៀត ដែលកំពុងបណ្តាលឱ្យមានការរាំងស្ទះដល់ សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ទោះបីយ៉ាងណាក៏ដោយ គណៈគ្រប់គ្រងយល់ឃើញថា សកម្មភាពអាជីវកម្ម របស់ ក្រុមហ៊ុនរួម និងធនាគារ អាចមានការថមថយក្នុង រយៈពេលខ្លី ប៉ុន្តែនឹងមិនបណ្តាលឱ្យក្រុមហ៊ុនមានបញ្ហាផ្នែក និរន្តរភាព អាជីវកម្មទេ ដោយយោងទៅតាមទំហំនៃប្រតិបត្តិការ កម្រិតនៃប្រាក់ចំណេញនាពេលបច្ចុប្បន្ន និងទំហំសាច់ប្រាក់ ងាយស្រួលរបស់ក្រុមហ៊ុនរួម និងធនាគារ។

*ការកែប្រែកតិសន្យា*

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ជេ & អេ (ខេមបូឌា) អ៊ិនវេសមិន ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុន បុត្រសម្ព័ន្ធ”) ជាភាគីម្ចាស់ជួលបានធ្វើសេចក្តីលើកិច្ចព្រមព្រៀងជួលជាមួយធនាគារជាភាគីអ្នកជួល ដើម្បីដំឡើង ថ្លៃជួលសម្រាប់រយៈពេលដែលនៅសល់។ ដូច្នេះ ធនាគារត្រូវធ្វើការវាស់វែងឡើងវិញលើបំណុលកតិសន្យា និងទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ នៅថ្ងៃចាប់អនុវត្តការកែប្រែថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ (សូមមើលកំណត់សម្គាល់ ៧)។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ (ត)**

*ការចេញផ្សាយសញ្ញាបណ្ណអាជីវកម្ម*

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានចុះបញ្ជីសញ្ញាបណ្ណអាជីវកម្មក្នុងទីផ្សារមូលបត្រកម្ពុជា មានទឹកប្រាក់ចំនួន ៤០.០០០ លានរៀល ក្នុងដំណាក់កាលដំបូង និងទឹកប្រាក់ចំនួន ៤០.០០០ លានរៀល ផ្សេងទៀតក្នុងដំណាក់ កាលទីពីរ នៃដំណើរការចេញផ្សាយសញ្ញាបណ្ណ។ សញ្ញាបណ្ណទាំងនេះ ត្រូវបានជាវទាំងស្រុង (សូមមើលកំណត់សម្គាល់ ៨)។

*ការបំលែងចំណេញរក្សាទុកទៅជាដើមទុន*

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានផ្ទេរចំណេញរក្សាទុករបស់ខ្លួន មានទឹកប្រាក់ចំនួន ១២.០០០.០០០ ដុល្លារអាមេរិក ទៅជាដើមទុន ដែលត្រូវបានអនុម័តដោយធនាគារកណ្តាលនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ (សូមមើលកំណត់សម្គាល់ ៩)។

**៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ**

ធនាគារ និងក្រុមហ៊ុនរួមធ្វើការប៉ាន់ស្មាន និងការសន្មត ពាក់ព័ន្ធពេលអនាគត។ តាមនិយមន័យ លទ្ធផលនៃការ ប៉ាន់ស្មានកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន និងការសន្មត ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទរាយការណ៍បន្ទាប់ ត្រូវបានគូស បញ្ជាក់ដូចខាងក្រោម៖

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុកដោយឈរលើមូលដ្ឋានការសំឡឹងមើលពេលអនាគត (“ECL”) ដែលពាក់ព័ន្ធនឹងទ្រព្យសកម្មឧបករណ៍បំណុល វាស់វែងតាមថ្លៃដើមដករំលស់ និងឧបករណ៍បំណុលវាស់វែងតាមតម្លៃ សមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (FVOCI) និងជាមួយផលប៉ះពាល់ដែលកើតមកពីកិច្ចសន្យាផ្តល់ឥណទាន (រួម មាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យា ធានាហិរញ្ញវត្ថុ ។ ការវាស់វែងសំវិធាន ធន ECL ឆ្លុះបញ្ចាំងពីព័ត៌មានដែលសមហេតុផល និងព័ត៌មានដែលមានការគាំទ្រ ដែលអាចស្វែងរកបាន ដោយមិន ចាំបាច់ត្រូវមានការចំណាយ និងការប្រឹងប្រែងហួសប្រមាណ នាកាលបរិច្ឆេទរាយការណ៍អំពីព្រឹត្តិការណ៍ក្នុងអតីតកាល លក្ខខណ្ឌបច្ចុប្បន្ន និងការព្យាករណ៍ពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។ គណៈគ្រប់គ្រងបានកត់សម្គាល់អំពីផលប៉ះ ពាល់នៃជម្ងឺរាតត្បាត COVID-19 នៅក្នុងការវាយតម្លៃរបស់ខ្លួនចំពោះ សំវិធានធន ECL នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ រួម ទាំងឥណទានដែលបានរៀបចំឡើងវិញ ដែលបណ្តាលមកពីផលប៉ះពាល់នៃការរាតត្បាតនៃជម្ងឺ COVID-19។ ធនាគារ បានរៀបចំឥណទានឡើងវិញសម្រាប់ប្រាក់កម្ចីរបស់ខ្លួនដល់កូនបំណុល ដែលកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុង ការិយបរិច្ឆេទនេះ។ ជាលទ្ធផល ធនាគារបានទម្លាក់ចំណាត់ថ្នាក់នៃប្រាក់កម្ចី សម្រាប់គោល បំណងនៃការគណនា សំវិធាន ធន ECL។ លើសពីនេះទៀត ដោយសារភាពមិនប្រាកដប្រជាទាក់ទងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និង ទំហំនៃវិធានការរបស់រដ្ឋាភិបាល អាជីវកម្មនិងអ្នកប្រើប្រាស់ដែលត្រូវកាត់បន្ថយ ទប់ទល់នឹងលទ្ធផលឥណទានអវិជ្ជមាន មិនត្រូវបានបញ្ចូលយ៉ាងពេញលេញទៅក្នុងគំរូ ECL ដែលមានស្រាប់ទេ ការកែតម្រូវតាមការសម្រេចរបស់អ្នកគ្រប់គ្រង ត្រូវ បានអនុវត្តដើម្បីធានាថា សំវិធានធន ECL សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនមានភាពសមស្រប។ ការកែតម្រូវតាមការ សម្រេចរបស់អ្នកគ្រប់គ្រង ដែលបានបន្ថែមលើសំវិធានធនមានស្រាប់ (modelled ECL) ត្រូវបានធ្វើលើតុល្យភាពនៃឥណ ទានអតិថិជន។



**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ (ត)**

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗផ្សេងទៀត ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្ត  
គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម និងធនាគារ និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនច្បាស់លាស់ គឺដូចគ្នា  
ជាមួយនឹងការអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរួម និងដោយឡែក ដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំ  
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែរ។

**៥. ប្រាក់ចំណូល និងព័ត៌មានតាមផ្នែក**

ក្រុមហ៊ុនរួម និងធនាគារមានផ្នែកដែលត្រូវវាយការណ៍តែមួយគត់គឺ ចំណូលការប្រាក់។ ប្រធានដែលជាអ្នក  
សម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា “ក្រុមគណៈគ្រប់គ្រង”) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលវាយការណ៍  
អំពីផ្នែកនៃចំណូលការប្រាក់ទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងក៏  
ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនពន្ធ និងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗផងដែរ។

**ធនាគារ ភ្នំពេញ កាណិជ្វ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៦. ឥណទានអតិថិជន**

**(ក) លម្អិតអំពីឥណទានអតិថិជន៖**

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានអតិថិជនតាមផ្លូវដើមដករំលស់ ដក៖ សិទ្ធិធនសម្រាប់ការខាតបង់ឥណទាន រំពឹងទុក	៧២២.៤១២.៥២៥	២.៩២២.១៥៨.៦៦៤	៦៤៨.៤៨០.៨៨២	២.៦៤២.៥៥៩.៥៩៤	៧២៨.៦៤៥.២៣៣	២.៩៤៧.៣៦៩.៩៦៧	៦៥៤.៧១៣.៣០៧	២.៦៦៧.៩៥៦.៧២៦
	(១.០៩០.៤៥៦)	(៤.៤១០.៨៩៥)	(១.០១៧.៦១៦)	(៤.១៤៦.៧៨៥)	(១.០៩១.៥៩៩)	(៤.៤១៥.៥១៧)	(១.០១៧.៧០៧)	(៤.១៤៧.១៥៦)
<b>ឥណទានអតិថិជនសុទ្ធ</b>	<b>៧២១.៣២២.០៦៩</b>	<b>២.៩១៧.៧៤៧.៧៦៩</b>	<b>៦៤៧.៤៦៣.២៦៦</b>	<b>២.៦៣៨.៤១២.៨០៩</b>	<b>៧២៧.៥៥៣.៦៣៤</b>	<b>២.៩៤២.៩៥៤.៤៥០</b>	<b>៦៥៣.៦៩៥.៦០០</b>	<b>២.៦៦៣.៨០៩.៥៧០</b>

**(ខ) សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក**

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	២៣០.៨៨២	៩៣៣.៩១៨	២៨.៧០៦	១១៦.៩៧៦	២៣២.០២៥	៩៣៨.៥៤០	២៨.៧៩៧	១១៧.៣៤៧
ECL ពេញមួយអាយុកាល - ឥណទានមិនមាន ការថយចុះតម្លៃ (ដំណាក់កាលទី២)	៨២.៩៤៦	៣៣៥.៥១៧	៥.៧៥៤	២៣.៤៤៨	៨២.៩៤៦	៣៣៥.៥១៧	៥.៧៥៤	២៣.៤៤៨
Lifetime ECL - ឥណទានមានការថយចុះតម្លៃ (ដំណាក់កាលទី៣)	៧៧៦.៦២៨	៣.១៤១.៤៦០	៩៨៣.១៥៦	៤.០០៦.៣៦១	៧៧៦.៦២៨	៣.១៤១.៤៦០	៩៨៣.១៥៦	៤.០០៦.៣៦១
	១.០៩០.៤៥៦	៤.៤១០.៨៩៥	១.០១៧.៦១៦	៤.១៤៦.៧៨៥	១.០៩១.៥៩៩	៤.៤១៥.៥១៧	១.០១៧.៧០៧	៤.១៤៧.១៥៦

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលវេលាពេញលេញរួម និងដោយឡែករបស់ធនាគារ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៧. ភតិសន្យា**

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារគឺជាភាគីអ្នកជួល។

ក្រុមហ៊ុនរួម និងធនាគារបានជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេល កំណត់ចាប់ពី១ឆ្នាំ រហូតដល់២០ឆ្នាំ។

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ជេ & អេ (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) គឺជាភាគីម្ចាស់ជួល បានធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងជួល របស់ខ្លួនជាមួយធនាគារ ជាភាគីអ្នកជួល ដើម្បីជំឡើងថ្លៃឈ្នួល មានដូចខាងក្រោម៖

- ចាប់ពី ៤០.០០០ ដុល្លារអាមេរិក ទៅ ៦៩.០០០ ដុល្លារអាមេរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង
- ចាប់ពី ៦៩.០០០ ដុល្លារអាមេរិក ទៅ៨០.០០០ ដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣១។

ធនាគារត្រូវធ្វើការវាស់វែងលើបំណុលភតិសន្យា និងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ដែលទាក់ទង នៅថ្ងៃចាប់អនុវត្តការកែប្រែដែលបានធ្វើឡើងនៅថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២០ ដោយបានប្រើអត្រាអប្បបរមាធ្វើការកែសម្រួលឡើងវិញ។

ចំពោះព័ត៌មានហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ការកែប្រែនៃភតិសន្យានេះធ្វើឱ្យតម្លៃយោងនៃបំណុលភតិសន្យា នាកាលបរិច្ឆេទកែប្រែនៃភតិសន្យា កើនទឹកប្រាក់ចំនួន ៤.០៨៨.៤៨៦ ដុល្លារ អាមេរិក និងចំនួនទឹកប្រាក់ដូចគ្នាលើទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ដើម្បីឆ្លុះបញ្ចាំងពីការកែប្រែនៃភតិសន្យា។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលវេលាលើពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៧. ភតិសន្យា (ត)**

**(i) ចំណូលទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>								
ទីតាំងការិយាល័យ	៩.៤១៧.៦៤៩	៣៨.០៩៤.៣៩០	៥.៧៣១.៥១៩	២៣.៣៥៥.៩៤០	១៨.៥៧៧.៧២៨	៧៥.១៤៦.៩១០	១១.៥២៧.៨៤១	៤៦.៩៧៥.៩៥២
ទីតាំងទូទាត់ ATM	១៦៨.៩២៦	៦៨៣.៣០៦	៦៩.៣១៤	២៨២.៤៥៥	១៦៨.៩២៦	៦៨៣.៣០៦	៦៩.៣១៤	២៨២.៤៥៥
ក្តារបិទប្រកាស	៩៥.៨៧២	៣៨៧.៨០២	៣៧.៤២៨	១៥២.៥១៩	៩៥.៨៧២	៣៨៧.៨០២	៣៧.៤២៨	១៥២.៥១៩
ម៉ាស៊ីនភ្លើង	៥៧.៥៦១	២៣២.៨៣៤	១១៦.៣៤១	៤៧៤.០៩០	៥៧.៥៦១	២៣២.៨៣៤	១១៦.៣៤១	៤៧៤.០៩០
យានយន្ត	៤០.១៧៦	១៦២.៥១២	១២៣.៤៣៣	៥០២.៩៨៩	៤០.១៧៦	១៦២.៥១២	១២៣.៤៣៣	៥០២.៩៨៩
	<u>៩.៧៨០.១៨៤</u>	<u>៣៩.៥៦០.៨៤៤</u>	<u>៦.០៧៨.០៣៥</u>	<u>២៤.៧៦៧.៩៩៣</u>	<u>១៨.៩៤០.២៦៣</u>	<u>៧៦.៦១៣.៣៦៤</u>	<u>១១.៨៧៤.៣៥៧</u>	<u>៤៨.៣៨៨.០០៥</u>
<i>បំណុលភតិសន្យា</i>								
រយៈពេលខ្លី	២.១១៨.៦១៩	៨.៥៦៩.៨១៤	២.១៩០.៩៣៦	៨.៩២៨.០៦៤	២.១១៨.៦១៩	៨.៥៦៩.៨១៤	២.១៩០.៩៣៦	៨.៩២៨.០៦៤
រយៈពេលវែង	៨.០៧១.២២២	៣២.៦៤៨.០៩៣	៤.៥៥២.៨០៥	១៨.៥៥២.៦៨១	១៧.៩៧៥.៥២៧	៧២.៧១១.០០៧	១០.៩២១.៥១៩	៤៤.៥០៥.១៧៤
	<u>១០.១៨៩.៨៤១</u>	<u>៤១.២១៧.៩០៧</u>	<u>៦.៧៤៣.៧៤១</u>	<u>២៧.៤៨០.៧៤៥</u>	<u>២០.០៩៤.១៤៦</u>	<u>៨១.២៨០.៨២១</u>	<u>១៣.១១២.៤៥៥</u>	<u>៥៣.៤៣៣.២៣៨</u>

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បានបន្ថែមក្នុងអំឡុងការិយបរិច្ឆេទរបស់ក្រុមហ៊ុនរួម និងធនាគារ មានទឹកប្រាក់ចំនួន ៤.៤២៤.៧៦៧ ដុល្លារអាមេរិក (ឆ្នាំ២០១៩៖ ១.៣៩២.៧៧៣ ដុល្លារអាមេរិក)។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលវេលាលើសលើ និងដោយផ្អែកលើរបាយការណ៍ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៧. ភតិសន្យា (ត)**

**(ii) ចំណូលពីប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ**

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា មានដូចខាងក្រោម៖

**ព័ត៌មានហិរញ្ញវត្ថុ**

	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>								
ទីតាំងការិយាល័យ	៤៩២.៣៣៨	២.០០០.៨៦២	៣៤០.០៤៤	១.៧៧៤.១០៩	១.៣៣៨.៤២៨	៥.៤៥៦.៧៧១	១.២៨៩.៨០៨	៥.២២៦.៣០២
ទីតាំងទូរទស្សន៍ ATM	២៧.២៨៥	១១០.៨៨៦	៣១.៨៧១	១២៩.៤៩១	៨០.១២៧	៣២៦.៦៧៨	៨៣.៩៦០	៣៤០.២០៦
ក្តារបិទប្រកាស	៣៣.៨៣៩	១៣៧.៥២២	៦៧.២១៧	២៧៣.១០៣	១៤៥.៣៥៨	៥៩២.៦២៥	១៩៧.៦៧៩	៨០០.៩៩៥
ម៉ាស៊ីនភ្លើង	៣៤.៣៧៦	១៣៩.៧០៤	៣៤.០៤៦	១៣៨.៣២៩	១២៨.៩៨៦	៥២៥.៨៧៦	១២០.២០៣	៤៨៧.០៦៣
យានយន្ត	៣៦.៣១៩	១៤៧.៦០០	៤០.៩៩០	១៦៦.៥៤២	១១៨.៧៤៩	៤៨៤.១៣៩	១៣៧.៩៥៦	៥៥៨.៩៩៨
	<b>៦២៤.១៥៧</b>	<b>២.៥៣៦.៥៧៤</b>	<b>៥១៤.១៦៨</b>	<b>២.៤៨១.៥៧៤</b>	<b>១.៨១១.៦៤៨</b>	<b>៧.៣៨៦.០៨៩</b>	<b>១.៨២៩.៦០៦</b>	<b>៧.៤១៣.៥៦៤</b>
ចំណាយការប្រាក់	២០១.១១៩	៨១៧.៣៤៨	២១២.៨១៣	១.០៨៨.៤៤៥	៣០៧.៥៤៦	១.២៥៣.៨៦៥	២៩៤.០២៣	១.១៩១.៣៨១
ចំណាយពាក់ព័ន្ធនឹងភតិសន្យា រយៈពេលខ្លី និង ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុងចំណាយទូទៅ និង ចំណាយរដ្ឋបាល)	២១.១៣៨	៨៥.៩០៥	២២.០៧៨	៨៩.៧០៣	៦១.៨៧៤	២៥២.២៦០	៩០.៧០៨	៣៦៧.៥៤៩
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<b>២២២.២៥៧</b>	<b>៩០៣.២៥៣</b>	<b>២៣៤.៨៩១</b>	<b>១.១៧៨.១៤៨</b>	<b>៣៦៩.៤២០</b>	<b>១.៥០៦.១២៥</b>	<b>៣៨៤.៧៣១</b>	<b>១.៥៥៨.៩៣០</b>

លំហូរសាច់ប្រាក់ចេញសរុបរបស់ភតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ២.៦៩៤.០៨០ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ១.៤៩២.៨២០ ដុល្លារអាមេរិក)។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលវេលាពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

- ៧. **ភតិសន្យា (ត)**
- (ii) **ចំណូលទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)**

	<b>ព័ត៌មានហិរញ្ញវត្ថុដោយឡែក</b>							
	<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ</b>				<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ</b>			
	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	
	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>								
ទីតាំងការិយាល័យ	៥៨៣.១៤៤	២.៣៦៩.៨៩៧	៤៣៦.៦៥០	១.៧៧៤.១០៩	១.៩០៣.៤២៨	៧.៧៦០.២៧៦	១.៦៧៦.២៣២	៦.៧៩២.០៩២
ទីតាំងទូទាត់ ATM	៣៧.២៩១	១៥១.៥៥១	៣១.៨៧១	១២៩.៤៩២	៨០.១២៧	៣២៦.៦៧៨	៨៣.៩៦០	៣៤០.២០៦
ក្តារបិទប្រកាស	៤៤.៤២៥	១៨០.៥៤៣	៦៧.២១៧	២៧៧.១០៣	១៤៥.៣៥៨	៥៩២.៦២៥	១៩៧.៦៧៩	៨០០.៩៩៥
ម៉ាស៊ីនភ្លើង	៣៧.៩៨០	១៥៤.៣៥១	៣៤.០៤៦	១៣៨.៣២៩	១២៨.៩៨៦	៥២៥.៨៧៦	១២០.២០៣	៤៨៧.០៦៣
យានយន្ត	៣៩.១០២	១៥៨.៩១១	៤០.៩៩០	១៦៦.៥៤២	១១៨.៧៤៩	៤៨៤.១៣៩	១៣៧.៩៥៦	៥៥៨.៩៩៨
	<b>៧៤១.៩៤២</b>	<b>៣.០១៥.២៥៣</b>	<b>៦១០.៧៧៤</b>	<b>២.៤៨១.៥៧៥</b>	<b>២.៣៧៦.៦៨៤</b>	<b>៩.៦៨៩.៥៩៤</b>	<b>២.២១៦.០៣០</b>	<b>៨.៩៧៩.៣៥៤</b>
ចំណាយការប្រាក់	២៩៩.៨៣០	១.២១៨.៥០៩	២៦៧.៨៩២	១.០៨៨.៤៤៥	៦២៦.៣៨៣	២.៥៥៣.៧៦៣	៥១៥.៦៥៩	២.០៨៩.៤៥០
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុងចំណាយទូទៅ និងចំណាយរដ្ឋបាល)	២១.១៣៨	៨៥.៩០៥	២២.០៧៨	៨៩.៧០៣	៦១.៨៧៤	២៥២.២៦០	៩០.៧០៨	៣៦៧.៥៤៩
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<b>៣២០.៩៦៨</b>	<b>១.៣០៤.៤១៤</b>	<b>២៨៩.៩៧០</b>	<b>១.១៧៨.១៤៨</b>	<b>៦៨៨.២៥៧</b>	<b>២.៨០៦.០២៣</b>	<b>៦០៦.៣៦៧</b>	<b>២.៤៥៦.៩៩៩</b>

លំហូរសាច់ប្រាក់ចេញសរុបរបស់ភតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ៣.០៨៧.២៤១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ១.៥៩៤.៧៧៦ ដុល្លារអាមេរិក)។

**ធនាគារ ភ្នំពេញ កាណិជ្វ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលវេលាពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៨. ការចេញផ្សាយមូលបត្របំណុល**

ធនាគារបានចេញផ្សាយសញ្ញាបណ្ណសម្រាប់ ដំណាក់កាលដំបូង ដែលមានតម្លៃចារិក ១០០.០០០ រៀល សរុប ៤០.០០០ លានរៀល ដែលមានរយៈពេលកំណត់៣ឆ្នាំ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ ធនាគារបាន ចេញផ្សាយសញ្ញាបណ្ណសម្រាប់ដំណាក់កាលទីពីរ ដែលមានតម្លៃចារិក ១០០.០០០ រៀល សរុប ៤០.០០០ លានរៀល ដែលមានរយៈពេលកំណត់៣ឆ្នាំ។ សញ្ញាបណ្ណ ទាំងនេះត្រូវបានចាត់ ថ្នាក់ជាសញ្ញាបណ្ណដែលមានការការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលមានអត្រាកម្ចីក់៦,៥%ក្នុងមួយឆ្នាំ ដែលត្រូវបង់ការប្រាក់ជារៀងរាល់ឆមាស។

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៣៣៧.៨៧៣	១.៣៦៦.៦៩៦	-	-	៣៣៧.៨៧៣	១.៣៦៦.៦៩៦	-	-
រយៈពេលវែង	១៩.៤៥៥.៦០១	៧៨.៦៩៧.៩០៦	-	-	១៩.៤៥៥.៦០១	៧៨.៦៩៧.៩០៦	-	-
	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២	-	-	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២	-	-

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទឹកប្រាក់ដើម	១៩.៤៥៥.៦០១	៧៨.៦៩៧.៩០៦	-	-	១៩.៤៥៥.៦០១	៧៨.៦៩៧.៩០៦	-	-
ការប្រាក់ត្រូវសង	៣៣៧.៨៧៣	១.៣៦៦.៦៩៦	-	-	៣៣៧.៨៧៣	១.៣៦៦.៦៩៦	-	-
	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២	-	-	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២	-	-

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលវេលាពេញលេញ និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ដើមទុន**

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានបង្កើនដើមទុនរបស់ខ្លួនពី ៨០.០០០.០០០ ដុល្លារអាមេរិក រហូតដល់ ៩២.០០០.០០០ ដុល្លារអាមេរិក ដោយបំបែងចំណេញរក្សាទុកមានទឹក ប្រាក់ចំនួន ១២.០០០.០០០ ដុល្លារអាមេរិក ទៅជាដើមទុន ដែលត្រូវបានអនុម័តដោយធនាគារកណ្តាលនិងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

	ព័ត៌មានហិរញ្ញវត្ថុ				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ឡូយ៉ាអេមេរិក	លាន់រៀល	ឡូយ៉ាអេមេរិក	លាន់រៀល	ឡូយ៉ាអេមេរិក	លាន់រៀល	ឡូយ៉ាអេមេរិក	លាន់រៀល
នាដើមការិយបរិច្ឆេទ	៨០.០០០.០០០	៣២៦.០០០.០០០	៨០.០០០.០០០	៣២១.៤៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០	៨០.០០០.០០០	៣២១.៤៤០.០០០
បំបែងចំណេញរក្សាទុកទៅជាដើមទុន	១២.០០០.០០០	៤៨.៩២៤.០០០	-	-	១២.០០០.០០០	៤៨.៩២៤.០០០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៧៨៤.០០០)	-	៤.៥៦០.០០០	-	(២.៧៨៤.០០០)	-	៤.៥៦០.០០០
នាដំណាច់ការិយបរិច្ឆេទ	៩២.០០០.០០០	៣៧២.១៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០	៩២.០០០.០០០	៣៧២.១៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	ចំនួនភាគហ៊ុន	ភាគរយ	ឡូយ៉ាអេមេរិក	ចំនួនភាគហ៊ុន	ភាគរយ	ឡូយ៉ាអេមេរិក
<b>ភាគទុនិកៈ</b>						
Jeonbuk Bank Co., Ltd	៤៦.០០០	៥០%	៤៦.០០០.០០០	៤០.០០០	៥០%	៤០.០០០.០០០
Apro Financial Co., Ltd	៣៦.៨០០	៤០%	៣៦.៨០០.០០០	៣២.០០០	៤០%	៣២.០០០.០០០
JB Woori Capital Co., Ltd	៩.២០០	១០%	៩.២០០.០០០	៨.០០០	១០%	៨.០០០.០០០
			៩២.០០០.០០០			៨០.០០០.០០០
<i>គិតជាពាន់រៀល</i>			៣៧២.១៤០.០០០			៣២៦.០០០.០០០



**ធនាគារ ភ្នំពេញ កាណិជ័**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការរបស់ធនាគារ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១០. ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ**

	<b>ព័ត៌មានហិរញ្ញវត្ថុរួម</b>							
	<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ</b>				<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ</b>			
	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	
	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>
		<i>មិនបានត្រួតពិនិត្យ</i>	<i>មិនបានត្រួតពិនិត្យ</i>			<i>មិនបានត្រួតពិនិត្យ</i>	<i>មិនបានត្រួតពិនិត្យ</i>	
<i>ខាតគុណទានរំពឹងទុក (ECL)៖</i>								
គុណទានអតិថិជន	១១១.៥០៧	៤៥៣.១៦៤	៥៤៩.៥៨០	២.២៣២.៩៤៤	៤៥៥.៥៦៣	១.៨៥៧.៣៣០	៦៨៦.២៥៩	២.៧៨០.៧២១
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	(៩០៩)	(៣.៦៩៤)	(៤៥៣)	(១.៨៤១)	២.៨៨៩	១១.៧៧៩	(៣២០)	(១.២៩៦)
	<u>១១០.៥៩៨</u>	<u>៤៤៩.៤៧០</u>	<u>៥៤៩.១២៧</u>	<u>២.២៣១.១០៣</u>	<u>៤៥៨.៤៥២</u>	<u>១.៨៦៩.១០៩</u>	<u>៦៨៥.៩៣៩</u>	<u>២.៧៧៩.៤២៥</u>
	<b>ព័ត៌មានហិរញ្ញវត្ថុដោយឡែក</b>							
	<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ</b>				<b>សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ</b>			
	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	
	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ពាន់រៀល</b>
			<i>មិនបានត្រួតពិនិត្យ</i>	<i>មិនបានត្រួតពិនិត្យ</i>			<i>មិនបានត្រួតពិនិត្យ</i>	<i>មិនបានត្រួតពិនិត្យ</i>
<i>ខាតគុណទានរំពឹងទុក (ECL)៖</i>								
គុណទានអតិថិជន	១១១.៥០៧	៤៥៣.១៦៤	៥៥៤.៦៨០	២.២៥៣.៦៦៥	៤៥៦.៦១៥	១.៨៦១.៦១៩	៦៨៦.២៥៩	២.៧៨០.៧២១
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	(៩០៩)	(៣.៦៩៤)	(៤៥៣)	(១.៨៤១)	២.៨៨៩	១១.៧៧៩	(២៦៨)	(១.០៨៥)
	<u>១១០.៥៩៨</u>	<u>៤៤៩.៤៧០</u>	<u>៥៥៤.២២៧</u>	<u>២.២៥១.៨២៤</u>	<u>៤៥៩.៥០៤</u>	<u>១.៨៧៣.៣៩៨</u>	<u>៦៨៥.៩៩១</u>	<u>២.៧៧៩.៦៣៦</u>

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ**

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាពអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនរួម និងធនាគារបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយបំផុតមក។

**(ក) ឋានានុក្រមនៃតម្លៃសមស្រប**

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របក្រុមហ៊ុនរួម និងធនាគារបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារដែលត្រូវបានវាស់វែង និងត្រូវបានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ តាមមូលដ្ឋានដែលបានកើតឡើង៖

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ព័ត៌មានហិរញ្ញវត្ថុរួម			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ – សេវាសាធារណៈ	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
គិតជាពាន់រៀល	៥៧៧.០២៣	-	៨៨.២៥៤	៦៦៥.២៧៧
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ – សេវាសាធារណៈ	១៨១.៩១៩	-	២១.៨១៨	២០៣.៧៣៧
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	១៨១.៩១៩	-	២១.៨១៨	២០៣.៧៣៧
គិតជាពាន់រៀល	៧៤១.៣២០	-	៨៨.៩០៨	៨៣០.២២៨

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

- ១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)
- (ក) ឋានានុក្រមនៃតម្លៃសមស្រប (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)</i>				
មូលបត្រកម្មសិទ្ធិ – សេវាសាធារណៈ	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១៤២.៦៥១</b>	<b>-</b>	<b>២១.៨១៨</b>	<b>១៦៤.៤៦៩</b>
<i>គិតជាពាន់រៀល</i>	<b>៥៧៧.០២៣</b>	<b>-</b>	<b>៨៨.២៥៤</b>	<b>៦៦៥.២៧៧</b>

**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)</i>				
មូលបត្រកម្មសិទ្ធិ – សេវាសាធារណៈ	១៨១.៩១៩	-	២១.៨១៨	២០៣.៧៣៧
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>១៨១.៩១៩</b>	<b>-</b>	<b>២១.៨១៨</b>	<b>២០៣.៧៣៧</b>
<i>គិតជាពាន់រៀល</i>	<b>៧៤១.៣២០</b>	<b>-</b>	<b>៨៨.៩០៨</b>	<b>៨៣០.២២៨</b>

**កម្រិត ១** ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

**កម្រិត ២** ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍ និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលដាក់លក់សម្រាប់អង្គការណាមួយ ។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

**កម្រិត ៣** ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១១. ការវាស់វែងតម្លៃសម្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(ខ) បច្ចេកទេសវាយតម្លៃត្រូវបានប្រើប្រាស់ដើម្បីកំណត់តម្លៃសម្របរួមមាន**

បច្ចេកទេសវាយតម្លៃត្រូវបានប្រើប្រាស់ដើម្បីកំណត់តម្លៃសម្របរួមមាន ការប្រើប្រាស់ការវាយតម្លៃទីផ្សារដែលអាចមាននៅលើទីផ្សារមូលបត្រកម្ពុជា។

**(គ) ការវាស់វែងតម្លៃសម្របដោយប្រើទិន្នន័យជាក់លាក់មិនលេចអន្តរាគមន៍ (កម្រិត៣)**

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺជាការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា ("CBC") ដែលត្រូវវាស់វែងតាមតម្លៃសម្របក្នុងលទ្ធផលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រ ហើយក្រុមហ៊ុនចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

តម្លៃសម្របត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើប្រាស់ ត្រូវបានកែតម្រូវទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។ មិនមានការកត់ត្រាចំណេញ/ខាតនៅក្នុង លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតម្លៃសម្រប ប្រហាក់ប្រហែលនឹងតម្លៃយោង។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មិនមានការកត់ត្រាសំវិធានធនបាត់បង់សម្រាប់ FVOCI នេះទេ។

**(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសម្រប**

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសម្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសម្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

- (i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត  
តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសម្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីថវន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។
- (ii) ឥណទានអតិថិជន  
ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសម្របប៉ាន់ស្មានរបស់វា។  
ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសម្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសម្របនៃឥណទាន និង បុរេប្រទានអតិថិជន រយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប (ត)**

(iii) ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើរបស់អតិថិជនដែលមិនមានកាលកំណត់ រួមមានប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

(vi) មូលបត្របំណុល

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចអង្កេតបាន នាកាលបរិច្ឆេទរាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វាមិនត្រូវបានជួញដូរយ៉ាងសកម្មទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាលើទីផ្សារ។

**ធនាគារ ភ្នំពេញ ពាណិជ្ជ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលមិនពេញលេញរួម និងដោយឡែករបស់ធនាគារ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១២. ការធ្វើចំណាត់ថ្នាក់ឡើងវិញលើការិយបរិច្ឆេទមុន**

ក្រុមហ៊ុនរួម និងធនាគារកាលពីមុនមិនបានទទួលស្គាល់ និងវាស់វែងឥណទានដែលបានផ្តល់ឱ្យទៅបុគ្គលិកតាមតម្លៃសមស្របទេ។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនរួម និងធនាគារបានវាយតម្លៃផលប៉ះពាល់នៃការវាស់វែងឥណទាននេះ។ ជាលទ្ធផល ក្រុមហ៊ុនរួម និងធនាគារបានធ្វើនិយ័តកម្មត្រឡប់ថយក្រោយចំពោះតួលេខឆ្នាំមុន។ ផលប៉ះពាល់ខ្ពង់គណនីនៃព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញរួម និងដោយឡែកមានដូចខាងក្រោម៖

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ធ្វើចំណាត់ថ្នាក់		២០១៩		ធ្វើចំណាត់ថ្នាក់		២០១៩	
	២០១៩	ឡើងវិញ	ឡើងវិញ	២០១៩	២០១៩	ឡើងវិញ	ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដល់អតិថិជន	៦៤៨.៧៥៣.៨៣៣	(១.២៩០.៥៦៧)	៦៤៧.៤៦៣.២៦៦	២.៦៣៨.៤១២.៨០៩	៦៥៤.៩៨៦.១៦៧	(១.២៩០.៥៦៧)	៦៥៣.៦៩៥.៦០០	២.៦៦៣.៨០៩.៥៧០
ទ្រព្យសកម្មផ្សេងៗ	៤.២៨៧.៧៨៣	១.២៩០.៥៦៧	៥.៥៧៨.៣៥០	២២.៧៣១.៧៧៦	៤.២៨១.១២៨	១.២៩០.៥៦៧	៥.៥៧១.៦៩៥	២២.៧០៤.៦៥៨